

នៅពេលព្រះអម្ចាស់ចេញបញ្ជា

អែលឌើរ ប្រុស អេ ខាលសិន
នៃពួកចិតសិបនាក់

ដំណើររឿងនិយាយអំពីបុរសពីរនាក់ ដែលចូលចិត្តការកំសាន្តនៅខាងក្រៅផ្ទះ ដែលបានជួល យន្តហោះតូចមួយគ្រឿង ដើម្បីដឹកពួកគេទៅកាន់បឹងដាច់ស្រយាលមួយ សំរាប់ដំណើរស្ងួចត្រីប្រចាំឆ្នាំ របស់ពួកគាត់។ បន្ទាប់ពីដំណើរកំសាន្ត របស់ពួកគេបានទទួលជោគជ័យហើយ អ្នកបើកយន្តហោះបាន ត្រឡប់មកទទួលពួកគេវិញ។ ហើយអ្នកបើកយន្តហោះ បានប្រាប់អ្នកស្ងួចត្រីជាបន្ទាន់ថា យន្តហោះដ៏តូច របស់គាត់មិនអាចដឹកពួកគេបានទេ ទាំងសម្ភារ និងទម្ងន់ត្រី ដែលពួកគេស្ងួចបាននោះ។ គឺត្រូវតែដឹកពីរ ជើង។

អ្នកក៏ឡាទាំងពីរនាក់មិនចង់បង់លុយសម្រាប់ការហោះហើយជាលើកទីពីរឡើយ។ ដូច្នោះហើយ ក្រោយ មកពួកគេសន្យាថា នឹងរៀបអីវ៉ាន់ឱ្យមានរបៀប ហើយបង់លុយបន្ថែមឱ្យអ្នកបើកយន្តហោះ អ្នកបើក យន្តហោះយល់ព្រមទាំងស្នាក់ស្ទើរ។

អ្នកស្ងួចត្រីទាំងពីរញញឹមនៅពេលដឹងថាអ្នកបើកយន្តហោះបញ្ជោះម៉ាស៊ីន។ ប៉ុន្តែ ប៉ុន្មាននាទីក្រោយមក យន្តហោះបានរលត់ ហើយបុកតំបន់វាលភក់រាបស្មើនៅមាត់បឹងនោះ។

យន្តហោះបានរលត់នៅពេលកំពុងហោះហើរ បាតុភូតនេះលឿនជាយូរមកហើយ ដែលត្រូវបានគេហៅថា «បាតុភូតនៃទំនាញផែនដី» ។ «បាតុភូតនៃទំនាញផែនដី» កើតឡើងដោយសារការបន្ថែមទម្ងន់នៅលើ យន្តហោះ ពេលខ្យល់បុកប៉ះ រវាងស្លាបយន្តហោះ និងផ្ទៃផែនដី ---ដោយសារវានៅជិតគ្នាពេក។ នៅក្នុង ករណីនេះពេលយន្តហោះឡើងយឺតៗ ទៅលើឆ្ងាយពី «ទំនាញផែនដី» គឺវាទាមទារឱ្យហោះហើរទៅតាម ចំនួនទម្ងន់ និងឋានភាពរបស់វា នេះជារឿងសាមញ្ញថា វាមិនអាចទៅរួច។

ជាសំណាងល្អ គឺគ្មានរបួសអ្វីធ្ងន់ធ្ងរទេ ហើយបន្ទាប់ពីពួកគេដឹងខ្លួនវិញ អ្នកស្ងួចត្រីម្នាក់បានសួរម្នាក់ទៀត ថា «តើមានអ្វីកើតឡើង?» បុរសទីពីរឆ្លើយថា «យន្តហោះយើងធ្លាក់ពេលចេញដំណើរ--- ប្រហែលជាមួយ រយម៉ែត្រលើសពីឆ្នាំមុន!»

ដូចអ្នកស្ងួចត្រីទាំងពីរនាក់នេះដែរ ជួនពេលខ្លះយើងជឿថាមានវិធីងាយស្រួលជាង ជាផ្លូវកាត់ឬ ការកែប្រែ នូវបទបញ្ញត្តិ របស់ព្រះអម្ចាស់ សម្រួលទៅតាមស្ថានភាពរបស់យើងម្នាក់ៗ។ តាមរយៈកំហុសនេះយើង ត្រូវដឹងថា ការគោរពដោយម៉ឺងម៉ាត់ចំពោះក្រឹត្យវិន័យរបស់ព្រះ គឺនាំមកនូវពរជ័យ និងការការពារ ដែល ទន្ទឹមនឹងនោះការមិនស្ងៀមកាន់តាមក្រឹត្យវិន័យរបស់ទ្រង់ដឹកនាំទៅរក ផលវិបាកមួយដែលមើលមិន

ឃើញ។

ជំនាន់ដែលលោកត្រូវបានហៅឱ្យធ្វើជាប្រធាននៃសាសនាចក្រ ប្រធានហារូល ប៊ី លី បានមានប្រសាសន៍ ថា៖ «សុវត្ថិភាពរបស់សាសនាចក្រ គឺអាស្រ័យលើសមាជិកនៃសាសនាចក្រគោរពបទបញ្ញត្តិ... នៅពេល ពួកគេរក្សាបទបញ្ញត្តិនោះនឹងមានពរជ័យ» 1

នៅពេលយើងជ្រើសរើសមិនធ្វើតាមបទបញ្ញត្តិ ជាទូទៅមូលហេតុមកពី៖

- 1. យើងធ្វើឱ្យខ្លួនយើងជឿថាបទបញ្ញត្តិមិនអនុវត្តចំពោះយើងទេ
- 2. យើងមិនជឿថាបទបញ្ញត្តិមានសារៈសំខាន់ ឬ
- 3. យើងពិតជាជឿថាបទបញ្ញត្តិ ពិបាកពេកក្នុងការធ្វើតាម។

1. **បទបញ្ញត្តិមិនអនុវត្តចំពោះខ្ញុំទេ** អំឡុងពេលនៃឆ្នាំជិតបញ្ចប់រាជកាលរបស់ស្តេចសូឡូម៉ូន ព្យាការី ម្នាក់បានទូលទ្រង់ថា «អញនឹង ... យកវាជូរពីឯងវិញជាពិត ហើយឱ្យទៅអ្នកបំរើរបស់ឯងវិញ»។ 2

ក្រោយមកមិនយូរប៉ុន្មានព្យាការី អំហ៊ីយ៉ាង ក៏បានប្រកាសថាអ្នកបំរើនោះគឺ យេរូបោម «ជាអ្នកឧស្សាហ៍ធ្វើ ការម្នាក់» 3 ជាបុរសម្នាក់ដែលសាឡូម៉ូនបានលើកគាត់ឱ្យ «ត្រួតលើការទាំងអស់ របស់ពូជវង្សយ៉ូសែប»។ 4 កាតព្វកិច្ចរបស់ យេរូបោម គឺតម្រូវឱ្យគាត់ធ្វើដំណើរពីភ្នំអេប្រាអិម ពីកន្លែងដែលគាត់រស់នៅទៅក្រុង យេរូសាឡឹម។ អំឡុងពេលមួយនៃការធ្វើដំណើរនោះព្យាការីបានជួបគាត់តាមផ្លូវ ហើយលោកបាន ព្យាករណ៍ថា «មើលអញ... នឹងឱ្យពូជអំបូរ 10 ដល់ឯង...» គាត់ក៏បានណែនាំដល់យេរូបោម ទៀតថា «...បើឯងនឹង... ដើរតាមអស់ទាំងផ្លូវរបស់អញ... ដោយកាន់តាមបញ្ញត្តិ និងក្រឹត្យក្រមរបស់អញ... នោះ អញនឹងនៅជាមួយឯង... អញនឹងប្រគល់ពួកអ៊ីស្រាអែលឱ្យដល់ឯង»។ 5

បន្ទាប់ពីបានព្យាករណ៍របស់ អំហ៊ីយ៉ាង មក សាឡូម៉ូន ខ្លាច យេរូបោម ហើយបានបង្ខំឱ្យគាត់ទៅ ស្រុកអេស៊ីពូ។ 6 បន្ទាប់ពី ស្តេច សាឡូម៉ូន សុគត យេរូបោមបានត្រឡប់មកពីអេស៊ីពូវិញ ទៅភាគខាង ជើងអ៊ីស្រាអែល ហើយចាប់ផ្តើមដឹកនាំពូជអំបូរទាំងដប់នៅភាគខាងជើង។ 7

ផ្ទុយទៅវិញ គម្រោងរបស់ យេរូបោម គឺគ្រប់គ្រងអាណាចក្រទាំងមូលដែលមានលាយឡំទាំងអំពើល្អ និង អាក្រក់។ គាត់បានបង្កើតស៊ីតែម ជាអាជ្ញាធររបស់ប្រជាជាតិទាំងមូល ជាទីក្រុងមួយដែលជានិមិត្តរូប ដ៏ អស្ចារ្យអំពីសាសនា ចំពោះប្រជារាស្ត្រ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺគាត់បានណែនាំ កូនច្បាប់ ដ៏អាក្រក់នៅក្នុងការថ្វាយបង្គំរបស់ពួកគេ។ 8

គឺដូចជាអ្នកស្វ័យត្រីដែរ យេវ៉ូបោម បានធ្វើឱ្យខ្លួនឯងជឿថា បទបញ្ញត្តិរបស់ព្រះមិនអនុវត្តចំពោះគាត់ទេ។ ដោយសារទង្វើនេះជាលទ្ធផលកូនចៅជំនាន់ក្រោយរបស់គាត់ទាំងអស់ត្រូវបានកាប់សម្លាប់ ហើយពី ព្រោះតែការអនុវត្តន៍ទុច្ចរិត ដែលគាត់បានបង្រៀននៅក្នុងពិធីការពិសិដ្ឋរបស់ពួកគេ ហើយនៅទីបំផុតពូជ អំបូរទាំងដប់បានកាត់ចេញពីការទទួលមរតករបស់ពួកគេ។ 9

គឺដូចជាការហោះចេញពី «ទំនាញផែនដី» ដោយសារលើសទម្ងន់ នោះស្លាបយន្តហោះមិនអាចទ្រទ្រង់ បានទេ ហើយបានដឹកនាំទៅរកផលវិបាកដ៏អណោចអធម៍ ភាពអតតិ ឬការជ្រើសរើសរក្សិទ្ធិទាំងមួយនឹង ក្រឹត្យវិន័យរបស់ព្រះ និងមិននាំមកឱ្យយើងនូវពរជ័យពេញលេញនៃការគោរពប្រតិបត្តិនោះទេ។

2. បទបញ្ញត្តិនេះមិនសំខាន់៖ ប៉ុន្មានទសវត្សរ៍ក្រោយមក ណាម៉ាន់ ជាវិរៈបុរសសង្គ្រាមរបស់ ស៊ីរី «លោកជា មនុស្សខ្លាំងពូកែ» 10 បានធ្វើដំណើរពីស្រុកកំណើតរបស់លោក ទៅស្រុកយូដា ហើយសុំស្តេច យេវ៉ូបោម ឱ្យព្យាបាលលោកឱ្យជាពីជម្ងឺយូង។ 11

ណាម៉ាន់ ត្រូវបានណែនាំឱ្យទៅជួបព្យាការី អេលីសេ ផ្ទាល់ «... ឯអេលីសេ លោកចាត់អ្នកបំរើម្នាក់ ឱ្យទៅ ជំរាបថា សូមឱ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដង... ហើយលោកនឹងបានស្អាតឡើងវិញ»។ 12

ផ្ទុយទៅវិញ ការព្យាករណ៍ដែលបានសន្យាថានឹងជានោះ បែរជាធ្វើឱ្យណាម៉ាន់ អាក់អន់ចិត្តដែល អេលីសេ មិនបានចេញមកជួបគាត់ផ្ទាល់ ហើយបានមើលងាយចំពោះការណែនាំរបស់ព្យាការី ឱ្យទៅមុជទឹកប្រាំពីរ ដងនៅក្នុងទន្លេ យ័រដាន់ ជីក្រខ្វក់។ មោទនៈភាពរបស់គាត់ ចង់បានអ្វីបន្ថែមទៀតដែលគ្មានភាពសក្តិសម និងមហិមាជាងនេះ គឺអ្វីមួយដែលស៊ីជាមួយនឹងឋានៈ និងតួនាទីរបស់គាត់នៅក្នុងសហគមន៍ និង ប្រជាជាតិ។

សំណាងណាស់ ដែលអ្នកបំរើរបស់ ណាម៉ាន់ បានបញ្ចុះបញ្ចូលគាត់ ឱ្យធ្វើតាមអ្វីដែលព្យាការីសុំឱ្យគាត់ធ្វើ បើគាត់គោរពតាម នោះគាត់នឹងទទួលបានពរជ័យពីព្រះអម្ចាស់។ មិនដូចអ្នកស្វ័យត្រីរបស់យើងនោះទេ ណាម៉ាន់ បានធ្វើតាមបង្គាប់ដែលមើលទៅហាក់បីដូចជាសាមញ្ញានៈ ហើយបានមុជទៅក្នុងទន្លេយ័រដាន់ តាមការណែនាំ។ ហើយជាលទ្ធផល ការគោរពរបស់គាត់បានធ្វើឱ្យគាត់ជាពីជម្ងឺយូង។ 13

ចូរគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ទោះបីយើងជឿថាវាសាមញ្ញយ៉ាងណាក្តីចំពោះយើង នោះពិត ជានាំមកនូវពរជ័យនៃសេចក្តីសន្យាចំពោះយើង។

3. វាពិបាកពេក៖ ដោយការធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ព្យាការីលីហៃ បានដឹកនាំក្រុមគ្រួសាររបស់ គាត់ចូលទៅក្នុងព្រៃហោស្ថាន។ អំឡុងពេលពីរបីសប្តាហ៍ដំបូងនៃការធ្វើដំណើរ លីហៃ បានបង្រៀនកូន

ប្រុសច្បងរបស់គាត់ លេមិន និង លេមយូល ឱ្យ «រឹងប៉ឹង និងខ្ជាប់ខ្ជួន ហើយឥតបែរចេញ ក្នុងការកាន់តាម បញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ឡើយ»។ 14

ទោះបីជា ការព្យាករណ៍តម្រូវឱ្យគាត់ត្រឡប់ទៅកាន់យេរូសាឡឹមវិញ ដើម្បីទៅយកផ្ទាំងចំណារដែលមាន «បញ្ជីរបស់ពួកសាសន៍យូដា» 15 កូនប្រុសច្បងទាំងពីររូបដ៏សេធន៍ ដោយនិយាយថាជា «ការដ៏លំបាក» ។ 16

ផ្ទុយពីបងប្រុសដែលរអ៊ូរទាំ សេចក្តីជំនឿ និងការគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់របស់នីហ្វែ បាន ដឹកនាំឱ្យគាត់ ទទួលផ្ទាំងចំណារ។ ជាតិសាសន៍មួយបានសាងឡើង ភាសាមួយបានរក្សាទុក ហើយ ដំណឹងល្អរបស់ព្រះយេស៊ូវ គ្រីស្ទ បានបង្រៀនដល់កូនចៅជំនាន់ក្រោយ។

មានពេលដែលព្រះអម្ចាស់ទ្រង់នឹងជ្រាបអំពីការមិនគោរពប្រតិបត្តិរបស់យើង ពីព្រោះស្ថានភាពពិសេស របស់យើង ដែលមិនអាចបូជាចំពោះក្រឹត្យវិន័យដ៏ពិបាករបស់ទ្រង់ ដែលជាភាពអាម៉ាស់ ឬមាន ការឈឺចាប់បំផុត។ តែទោះជាយ៉ាងណាក្តី ការប្រតិបត្តិដោយស្មោះត្រង់ ទោះបីជាទំហំនៃកិច្ចការនោះ ប៉ុណ្ណាក្តី នឹងមាននូវការណែនាំ ជំនួយ និងភាពសុខសាន្តពីព្រះអម្ចាស់។

ព្យាករី យ៉ូសែប ស្មីធី បានទូលសូមព្រះអម្ចាស់ពីរដង ប្រសិនបើគាត់អាចបង្ហាញមិត្តរបស់គាត់ ម៉ាទីន ហារីស នូវទំព័រសរសេរដោយដៃទាំង 116 សន្លឹកដំបូង នៃឯកសារដែលបានបកប្រែចេញពី «គម្ពីរលីហៃ» ពី ហាលម៉ានី ផែនស៊ីលវេនញ៉ា ត្រឡប់ទៅ ប៉ាល់មេរ៉ា។ រាល់លើកព្រះអម្ចាស់បានណែនាំដល់ យ៉ូសែប កុំឱ្យប្រគល់ការបកប្រែនោះដល់លោក ហារីស។ 17

ម៉ាទីន ចង់ច្រើងឯកសារបកប្រែនោះជាភស្តុតាងដើម្បីបញ្ឈប់ពាក្យចាមអាមាតៗគ្នានៅក្នុងសង្គមអំពីគាត់ និងអំពីមិត្តភាពរបស់គាត់ជាមួយ យ៉ូសែប ស្មីធី។ លើកទីបី ព្រះអម្ចាស់បានយល់ព្រមតាមសំណើរបស់ យ៉ូសែប។ 18

ម៉ាទីន បានបាត់បង់ឯកសារនោះ ហើយជាលទ្ធផលផ្ទាំងចំណារត្រូវបានដកចេញពីព្យាករី យ៉ូសែប ស្មីធី មួយរយៈវែង។ មេរៀនដែលមានការឈឺចាប់នេះ ដឹកនាំឱ្យព្យាករី យ៉ូសែប និយាយថា៖ «ខ្ញុំសូមធ្វើឱ្យវា ក្លាយជាច្បាប់របស់ខ្ញុំ ៖ នៅពេលព្រះអម្ចាស់បញ្ជូនត្រូវតែធ្វើវា»។ 19 រឿងនេះវាគួរតែ និងអាចក្លាយជា ច្បាប់របស់យើងដូចគ្នា។ ដូចអ្នកស្នូចត្រីរបស់យើងរកឃើញ វាប្រសើរជាងក្នុងការធ្វើឱ្យជីវិតរបស់យើង ប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះ ទោះបីជាវាពិបាកក្នុងការគោរពក្តី បន្ទាប់មកត្រូវកែតម្រូវការខូចខាត ដែលជាផលវិបាកបានមកពីការមិនគោរពប្រតិបត្តិ។

ព្រះអម្ចាស់នឹងឆ្លើយតបជាប្រាកដនៅពេលដែលយើងគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់។ ទ្រង់បានសន្យា
នឹងយើងថា៖ «បើសិនជាអ្នកកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត
នោះអ្នកនឹងបានជីវិតជំ នៅអស់កល្បជានិច្ច...»។ 20

ជាងនេះទៅទៀតទ្រង់បានផ្តល់ដំបូន្មានដល់យើងថា៖ «យើងជាព្រះអម្ចាស់ មានសេចក្តីមេត្តាករុណា និង
សេចក្តីអាណិត អាសូរដល់អស់ អ្នកណាដែលកោតខ្លាចដល់យើង ហើយ សព្វព្រះទ័យ នឹងឱ្យកិត្តិយស
ដល់អស់អ្នកណាដែលបំរើយើងដោយនូវសេចក្តីសុចរិត និងដោយនូវសេចក្តីពិត រហូតដល់ចុងបំផុត»។ 21

ការគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ផ្តល់ដល់យើងនូវទំនុកចិត្ត នៅក្នុងផ្លូវដែលយើងជ្រើសរើស និង
ចំពោះសេចក្តីណែនាំ ព្រមទាំងការចង្អុលប្រាប់ផ្លូវរបស់ទ្រង់ ខណៈពេលដែលយើងស្វែងរកក្នុងកិច្ចខិត
ខំរបស់យើង និងផ្តល់នូវសក្តានុពលដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ
និងត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតារិញ។

វាគឺជាការអធិស្ឋានរបស់ខ្ញុំដែលថាជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យយើងកាន់តែមានការព្យាយាមក្នុងការប្រតិបត្តិ
តាមក្រឹត្យវិន័យ ពិធីការ និងបទបញ្ញត្តិទាំងឡាយ នៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីឱ្យទ្រង់កាន់តែ
អាចប្រទានពរដល់ជីវិតរបស់យើងពេញលេញ។

ខ្ញុំសូមថ្លែងទីបន្ទាល់ថា បទបញ្ញត្តិរបស់ព្រះនាំមកនូវពរជ័យពីស្នាមស្ងួត ថាព្រះវរបិតាស្ងួត និងព្រះរាជ
បុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ថាព្រះគម្ពីរមរមនគឺជាព្រះបន្ទូលរបស់ព្រះ ហើយ
ប្រធាន ថូម៉ាស អេស ម៉ែសុន គឺជាព្យាការីរបស់ព្រះអម្ចាស់សម្រាប់ជំនាន់របស់យើង។ នៅក្នុងព្រះនាម
ព្រះយេស៊ូវ គ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

1. Ensign ខែ សីហា ឆ្នាំ 1972 គម្របសៀវភៅ
2. ពង្សាវតារក្សត្រទី 1 11:11
3. ពង្សាវតារក្សត្រទី 1 11:28
4. ពង្សាវតារក្សត្រទី 1 11:28
5. ពង្សាវតារក្សត្រទី 1 11:31, 38
6. សូមមើល ពង្សាវតារក្សត្រទី 1 11:40
7. សូមមើល ពង្សាវតារក្សត្រទី 1 12:2--3, 20
8. សូមមើល ពង្សាវតារក្សត្រទី 1 12:25--30
9. សូមមើល ពង្សាវតារក្សត្រទី 1 14:10, 15--16

10. ពង្សាវតារក្សត្រទី 2 5:1
11. សូមមើល ពង្សាវតារក្សត្រទី 2 5:5--6
12. ពង្សាវតារក្សត្រទី 2 5:9--10
13. សូមមើល ពង្សាវតារក្សត្រទី 2 5:11--14
14. នីហ្វែទី 1 2:10
15. នីហ្វែទី 1 3:3
16. នីហ្វែទី 1 3:5
17. HC វ៉ុល 1 ទំព័រ 21
18. សូមមើល HC វ៉ុល 1 ទំព័រ 20—23 និង គ. និង ស. 3 និង 10
19. សូមមើល HC វ៉ុល 2 ទំព័រ 170 សូមមើលសេចក្តីយោងរបស់ប៊ីស្ស្យុត H. W. Burton ផងដែរនៅក្នុងសេចក្តីថ្លែង ក្នុងសន្និសីទ ខែ មេសា ឆ្នាំ 2003 ចំណងជើង «And That's The Way It Is»
20. គ. និង ស. 14:7
21. គ. និង ស. 76:5 បន្ថែមអក្សរទ្រេត